

ការផ្លាស់ប្តូរក្នុងសេចក្តីតម្រូវសញ្ជាតិ និងសម្គាល់ខ្លួនផ្នែកម៉េឌីកាល់ Medi-Cal សំរាប់សញ្ជាតិ និងជនជាតិអាមេរិក

ច្បាប់ថ្មីចែងថាអ្នកដាក់ពាក្យសុំ និងអ្នកទទួលបានផលប្រយោជន៍ម៉េឌីកាល់ Medi-Cal ដែលជាសញ្ជាតិ ឬជនជាតិអាមេរិក ត្រូវតែបង្ហាញ ភស្តុតាងសញ្ជាតិ និងភស្តុតាងសម្គាល់ខ្លួន។ សូមអានខាងក្រោមនេះ ដើម្បីអោយដឹងថា ច្បាប់នេះអនុវត្តដល់រូបអ្នក និងក្រុមគ្រួសាររបស់អ្នកយ៉ាងណា។

បើសិនជាអ្នកពុំមែនជាពលរដ្ឋសហរដ្ឋអាមេរិកឬជនជាតិអាមេរិក ការផ្លាស់ប្តូរនេះ ពុំអនុវត្តឡើងដល់រូបអ្នកឡើយ។

អ្នកដាក់ពាក្យសុំម៉េឌីកាល់ – Medi-Cal

អ្នកត្រូវតែផ្តល់ភស្តុតាងសញ្ជាតិ និងភស្តុតាងសម្គាល់ខ្លួន ដើម្បីអោយមានសិទ្ធិទទួលបានម៉េឌីកាល់ Medi-Cal ពេញលេញ។ បើអ្នកពុំមានភស្តុតាងនៅ ក្នុងពេលនេះ អ្នកគួរតែដាក់ពាក្យសុំ ហើយផ្តល់ភស្តុតាងនៅពេលក្រោយ។

បើសិនជាអ្នកពុំអាចផ្តល់ភស្តុតាងបាននៅក្នុងកំឡុងពេលសមហេតុផល តែអ្នកមានលក្ខណៈសមស្របទៅតាមសេចក្តីតម្រូវនៃសិទ្ធិទទួលបានផ្សេងទៀត អ្នកអាច ទទួលបានផលប្រយោជន៍មានកំរិត។ ផលប្រយោជន៍មានកំរិត ធានារ៉ាប់រងភាពអាសន្ន សេវាទាក់ទងនឹងភាពមានផ្ទៃពោះ និងសេវាថែទាំផ្សេងៗ ដែលត្រូវ ការពេលវេលាយូរ។

បើអ្នកផ្តល់ភស្តុតាងនៅក្នុងកំឡុងពេលមួយឆ្នាំ នៃការដាក់ពាក្យសុំ ផលប្រយោជន៍ម៉េឌីកាល់ Medi-Cal របស់អ្នក នឹងប្តូរពីមានកំណត់ទៅពេញលេញ ចាប់ផ្តើមពីកំណត់ថ្ងៃខែឆ្នាំដាក់ពាក្យសុំ រួមទាំងកំណត់ពេលដំណើរការណ៍ស្នើសុំនេះបានធ្វើឡើង (ប្រតិសកម្ម)។

សំខាន់! ផលប្រយោជន៍ម៉េឌីកាល់ Medi-Cal ពេញលេញរបស់អ្នក ពុំចាប់ផ្តើមឡើង លុះត្រាតែអ្នកផ្តល់ភស្តុតាងសញ្ជាតិ និងភស្តុតាង សម្គាល់ខ្លួន។

អ្នកទទួលបានផលប្រយោជន៍ ម៉េឌីកាល់ – Medi-Cal

បំពេញ ហើយផ្ញើក្រដាសបញ្ជាក់ឡើងវិញប្រចាំឆ្នាំ (Annual Redetermination) អោយទាន់ថ្ងៃកំណត់។ បើសិនជាអ្នកពុំមានភស្តុតាងសញ្ជាតិ និងសម្គាល់ខ្លួន នៅក្នុងពេលនេះ អ្នកអាចផ្តល់ឡើងនៅពេលក្រោយ។ ប្រាប់បុគ្គលិកកាន់សំណុំរឿងរបស់អ្នក ថាអ្នកកំពុងតែខិតខំរកភស្តុតាង។ អ្នកនឹងទទួល បានវេលាសមហេតុផល ដើម្បីផ្តល់ភស្តុតាងនោះ។

បើអ្នកពុំអាចផ្តល់ភស្តុតាងរបស់អ្នក តែអ្នកនៅបន្តមានឯកសារសិទ្ធិទទួលបានទាំងអស់ ផលប្រយោជន៍ម៉េឌីកាល់ Medi-Cal ពេញលេញ នឹងប្តូរទៅផលប្រយោជន៍មានកំរិតវិញ។ នេះបានន័យថា អ្នកអាចទទួលបានសេវាអាសន្ន សេវាមានផ្ទៃពោះ និងសេវាថែទាំយូរអង្វែង។

បើអ្នកផ្តល់ភស្តុតាងនៅក្នុងកំឡុងពេលមួយឆ្នាំ នៃកំណត់ខែបញ្ជាក់ឡើងវិញ ផលប្រយោជន៍ម៉េឌីកាល់ Medi-Cal របស់អ្នក នឹងប្តូរទៅ ពេញលេញវិញ ចាប់ពីកំណត់ខែ ផលប្រយោជន៍មានកំរិតរបស់អ្នកចាប់ផ្តើមឡើង។

សំខាន់! ផលប្រយោជន៍ម៉េឌីកាល់ Medi-Cal ពេញលេញរបស់អ្នក នឹងបន្តដរាបណាអ្នកមានឯកសារសិទ្ធិទទួលបានទាំងអស់ ហើយ អ្នកព្យាយាមដោយសមហេតុផលក្នុងការផ្តល់ភស្តុតាង។

ជនជាតិអាមេរិក –

ជនជាតិអាមេរិកមានរួមទាំងជនដែលកើតនៅទឹកដីអាមេរិកាំងសាយ៉ូ (រួមទាំងកោះស្វែន Swains) និងជនជាតិខ្លះៗ ពីតំបន់កោះម៉ារីយ៉ាណា Mariana ខាងជើង។

ពុំមែនជាសញ្ជាតិអាមេរិក –

បើអ្នកពុំមែនជាពលរដ្ឋសហរដ្ឋ ឬជនជាតិអាមេរិកអ្នកត្រូវផ្តល់តែឯកសារដែលតម្រូវឡើងដូចត្រាមុន។ គ្មានអ្វីផ្លាស់ប្តូរទេ។

ចុះបើអ្នកបានបង់ថ្លៃទៅលើការថែទាំសុខភាព ឬធ្មេញ នៅពេលដែលអ្នកកំពុងតែរកភស្តុតាងសញ្ជាតិ និងភស្តុតាងសម្គាល់ខ្លួន?

ម៉េឌីកាល់ Medi-Cal អាចចេញថ្លៃវិក្កយប័ត្ររបស់អ្នក។ សូមទូរស័ព្ទទៅផ្នែកសេវាផលប្រយោជន៍ នៃក្រសួងសុខាភិបាល ដើម្បីរកការឆ្លើយ តបទៅនឹងសំណួររបស់អ្នក: **(916) 403-2007**។

ឯកសារសញ្ជាតិ និងអត្តសញ្ញាណដែលទទួលស្គាល់

វិធីដឹងថាប្រសិនបើប្រជាពលរដ្ឋអាមេរិក ឬជនជាតិបង្ហាញភស្តុតាងសញ្ជាតិ ឬអត្តសញ្ញាណ គឺផ្តល់ឯកសារណាមួយនៃឯកសារទាំងនេះ:

- លិខិតឆ្លងដែន(ប៉ាស្ត័រ) សហរដ្ឋអាមេរិកដោយគ្មានកំណត់ពេល(ទទួលស្គាល់លិខិតផុតកំណត់)
- ប័ណ្ណចូលសញ្ជាតិ (N-550 ឬ N-570)
- ប័ណ្ណពលរដ្ឋអាមេរិក (N-560 ឬ N-561)

— ឬ —

បើសិនជាអ្នកពុំមានឯកសារណាមួយដូចខាងលើនេះទេ សូមផ្តល់...

ឯកសារសញ្ជាតិមួយ ដូចមានរាយឡើងខាងក្រោមនេះ :

- ❖ ប័ណ្ណបញ្ជីជាតិសហរដ្ឋអាមេរិក
- ❖ ប័ណ្ណរាយការណ៍កំណើត (DS-1350)
- ❖ សេចក្តីរាយការណ៍កំណើតពលរដ្ឋអាមេរិកនៅបរទេស (FS-240)
- ❖ ប័ណ្ណបញ្ជីជាតិក្រសួងរដ្ឋាភិបាល (FS-545 ឬ DS-1350)
- ❖ ប័ណ្ណអត្តសញ្ញាណពលរដ្ឋអាមេរិក (I-197 ឬ I-179)
- ❖ ប័ណ្ណអាមេរិកាំងអ៊ិនធើរ (I-872)
- ❖ ប័ណ្ណកោះម៉ារីយ៉ានា Marianas ខាងជើង (I-873)
- ❖ ក្រឹត្យសំរេចការសុំចិញ្ចឹមកូនមានបង្ហាញទឹកកំណើតនៅក្នុងសហរដ្ឋអាមេរិក
- ❖ ភ័ស្តុតាងស្នើសុំចិញ្ចឹមក្មេង ដែលកើតនៅក្រៅសហរដ្ឋអាមេរិក និងសិទ្ធិគ្រប់គ្រងតាមច្បាប់/ខ្លួនរបស់ឪពុកម្តាយដែលជាសញ្ជាតិអាមេរិកាំង (IR-3 ឬ IR-4)
- ❖ ភ័ស្តុតាងប្រកបការងាររដ្ឋការនៅសហរដ្ឋអាមេរិក មុនថ្ងៃទី 1 ខែមីនា ឆ្នាំ 1976
- ❖ ឯកសារយោងសហរដ្ឋអាមេរិក បង្ហាញពីទីកន្លែងកំណើតនៅក្នុងសហរដ្ឋអាមេរិក
- ❖ ឯកសារមន្ទីរពេទ្យសហរដ្ឋអាមេរិក ដែលបានធ្វើឡើងនៅក្នុងពេលដែលជននោះកើតឡើង *†
- ❖ ឯកសារធានារ៉ាប់រងជីវិត សុខភាព ឬការធានាផ្សេងៗ *†
- ❖ ឯកសារសាសនា ចុះកំណត់នៅក្នុងសហរដ្ឋអាមេរិក នៅក្នុងកំឡុង 3 ខែបង្ហាញពីទីកន្លែងកំណើតនៅក្នុងសហរដ្ឋ អាមេរិក និងថ្ងៃខែកំណើត ឬអាយុ
- ❖ ឯកសារសាលារៀនមុន ដែលបង្ហាញពីទីកន្លែងកំណើត កំណត់ថ្ងៃខែឆ្នាំចុះឈ្មោះចូលរៀន ឈ្មោះ និងទីកន្លែងកំណើត របស់ឪពុកម្តាយ
- ❖ ឯកសារស្រង់ចំនួនប្រជាជនសហព័ន្ធ ឬរដ្ឋ ដែលមានចុះកំណត់អាយុរបស់អ្នកដាក់ពាក្យសុំ សញ្ជាតិអាមេរិក ឬទឹកកំណើត

- ❖ ឯកសារស្រង់ចំនួនប្រជាជនកុលសម្ព័ន្ធសេដ្ឋកិច្ចអ៊ិនធើរ *†
- ❖ ឯកសារស្រង់ចំនួនប្រជាជនទីស្តីការកុលសម្ព័ន្ធណាវាហូអ៊ិនធើរ *†
- ❖ សេចក្តីរាយការណ៍ពីស្ថិតិកំណើតដែលចុះបញ្ជីនៅក្នុងក្រសួងរដ្ឋាភិបាលកំណើត នៅក្នុងរដ្ឋណាមួយនៃសហរដ្ឋអាមេរិក *†
- ❖ ការយឺតយ៉ាវក្នុងការចុះឯកសារកំណើតសាធារណៈសហរដ្ឋអាមេរិក (ដែលបានចុះនៅក្នុងបញ្ជីលើសពីចំនួន 5 ឆ្នាំ ចាប់ពីតាំងពីពេលដែលជននោះកើតឡើង) *†
- ❖ សេចក្តីថ្លែងចុះហត្ថលេខាដោយអ្នកប្រកាស ឬអ្នកដែលមានវត្តមាននៅក្នុងពេលកើត *†
- ❖ មុខងារនៅក្នុងសម្ព័ន្ធជនជាតិអាឡាស្កា ចេញពីក្រសួងកិច្ចការអ៊ិនធើរ *†
- ❖ ក្រដាសចុះឈ្មោះចេញពីមណ្ឌលគិលានុបដ្ឋាក ឬមណ្ឌលជំនាញថែទាំ ឬគ្រឹះស្ថានដែលចុះកំណត់ពីទីកំណើតនៅក្នុងសហរដ្ឋអាមេរិក *
- ❖ ឯកសារសុខភាព (ពុំមែនឯកសារចាក់ថ្នាំបង្ការរោគទេ) *†

* ត្រូវតែចុះនៅក្នុងកំណត់យ៉ាងតិចចំនួន 5 ឆ្នាំ មុនការដាក់ពាក្យសុំមេឌីកាល់ Medi-Cal ជាលើកដំបូងរបស់អ្នក ហើយមានចុះទីកន្លែងកំណើតនៅក្នុងសហរដ្ឋអាមេរិក។
† ចំពោះក្មេងអាយុក្រោម 16 ឆ្នាំ ត្រូវតែបង្កើតឡើងជិតកំណត់ពេលកើតឡើង។

អ្នកត្រូវតែផ្តល់ឯកសារណាមួយ ទៅតាមកិច្ចសន្យាសេចក្តីធានារ៉ាប់រងដូចមានរាយឡើង ទៅតាមការដែលអ្នកអាចធ្វើបាន។

បើសិនជាអ្នកពុំអាចផ្តល់ឯកសារណាមួយនៃឯកសារសញ្ជាតិនេះទេ...

សូមសុំអោយជនពេញវ័យពីររូបចំពេញ ហើយចុះហត្ថលេខានៅក្នុងក្រដាសធានាសញ្ជាតិ។ ជនពេញវ័យទាំងពីររូបត្រូវតែមានភ័ស្តុតាងអត្តសញ្ញាណរបស់ខ្លួន និងឯកសារពលរដ្ឋសហរដ្ឋអាមេរិក ហើយជនតែម្នាក់ទៀត ដែលត្រូវតែដាក់សាច់ញាតិជាមួយនិងរូបអ្នក។

— និង —

ឯកសារអត្តសញ្ញាណមួយ ដូចមានរាយឡើងខាងក្រោមនេះ :

- ❖ ប័ណ្ណបើកបរអន្តរជាតិចេញអោយប្រើប្រាស់ដោយក្រសួងសហរដ្ឋអាមេរិក ឬតំបន់កាន់កាប់ ដែលមានរូបថត ឬត្រឹមមានសម្គាល់អត្តសញ្ញាណ
- ❖ ប័ណ្ណសាលារៀនដែលមានរូបថត
- ❖ ប័ណ្ណយោធា ឬឯកសារប្រើសេវាសេវាសហរដ្ឋអាមេរិក
- ❖ ប័ណ្ណសហព័ន្ធ រដ្ឋ ឬរដ្ឋាភិបាលប្រចាំតំបន់ ដែលមានព័ត៌មានដូចគ្នា និងប័ណ្ណបើកបរ
- ❖ ប័ណ្ណអត្តសញ្ញាណជនក្នុងបន្ទុកយោធាសហរដ្ឋអាមេរិក
- ❖ លិខិតឆ្លងដែនសហរដ្ឋអាមេរិក (ចេញអោយប្រើដោយមានកំណត់)
- ❖ ប័ណ្ណក្រឹត្យខ្សែស្រឡាយជនជាតិអ៊ិនធើរ ឬជនជាតិអាមេរិកាំងអ៊ិនធើរ/ឯកសារកុលសម្ព័ន្ធជនជាតិអាឡាស្កា
- ❖ ប័ណ្ណកងទ័ពការពារពាណិជ្ជកម្មរដ្ឋសហរដ្ឋអាមេរិក
- ❖ ឯកសារបី ឬលើសពីបី ដូចជាប័ណ្ណបុគ្គលិក សញ្ជាប័ត្រវិទ្យាល័យ ឬមហាវិទ្យាល័យ ប័ណ្ណអេតាស៊ីវិល(រៀបការ) ក្រិត លែងលះគ្នា និងសំបុត្រផ្លាស់ឈ្មោះ/សំបុត្រសិទ្ធិទ្រព្យសម្បត្តិ
- ❖ ឯកសារមន្ទីរព្យាបាល អង្គបណ្ឌិត ឬមន្ទីរពេទ្យសំរាប់ក្មេងអាយុក្រោម 16 ឆ្នាំ
- ❖ សាលារៀន មត្តេយ្យសាលា ឬឯកសារទីមើលក្មេង មានរួមទាំងប័ណ្ណរាយការណ៍ពិន្ទុ សំរាប់ក្មេងអាយុក្រោម 16 ឆ្នាំ។ ក្រសួងស្រុកនិងធ្វើការបញ្ជាក់ជាមួយនិងសាលារៀន។

- ❖ ចំពោះជនពិការ ដែលរស់នៅមណ្ឌលថែទាំ ត្រូវមានសេចក្តីធានារ៉ាប់រងដែលចុះហត្ថលេខា ដោយនាយកចាត់ការ មណ្ឌល ឬអ្នកដឹកនាំ។
- ចំពោះក្មេងអាយុក្រោម 16 ឆ្នាំ** ដែលពុំមានលិខិតបញ្ជាក់សញ្ជាតិ អ្នកអាចបញ្ជូន:
- ❖ សេចក្តីធានារ៉ាប់រងអត្តសញ្ញាណរបស់ក្មេង ដែលចុះហត្ថលេខាដោយឪពុកម្តាយ អ្នកអាណាព្យាបាល ឬសាច់ញាតិ ដែលថែទាំក្មេង មានចុះថ្ងៃខែឆ្នាំ និងទីកន្លែងកំណើត
 - ❖ ពាក្យសុំមេឌីកាល់ Medi-Cal ឬ Healthy Families/Medi-Cal ពាក្យសុំរួមគ្នា ដែលបង្ហាញថ្ងៃខែឆ្នាំ និងទីកន្លែងកំណើតរបស់ក្មេង និងចុះហត្ថលេខាដោយឪពុកម្តាយ អ្នកអាណាព្យាបាល ឬសាច់ញាតិដែលថែទាំក្មេង។
- ចំពោះក្មេងអាយុក្រោម 18 ឆ្នាំ** លិខិតបញ្ជាក់អត្តសញ្ញាណ ចុះហត្ថលេខាដោយឪពុកម្តាយ អ្នកអាណាព្យាបាល ឬ សាច់ញាតិ អាចយកមកប្រើ បើសិនជាពុំមានប័ណ្ណសាលារៀន ឬប័ណ្ណបើកបរ។

កំណត់សម្គាល់: ឯកសារអត្តសញ្ញាណដែលផុតថ្ងៃ ទទួលស្គាល់ជាភ័ស្តុតាងអត្តសញ្ញាណ។